The total program has been enthusiastically received, we will and accepted by all provinces. To assure that federal leadership and assistance are organized on as strong a basis as possible, Dr. F. W. Jackson, former Deputy Minister of Health of Manitoba and one of the ablest of the provincial health officers, has been brought into the Department of National Health and Welfare as Director of Health Insurance Studies, in which capacity he will implement the program. His proven ability and long experience in provincial health work will be invaluable during the exploratory period that limit work will be invaluable during the exploratory period that lies ahead, and form an effective guarantee that the viewpoint of the provinces will be strongly represented in all federal planning. Law Andrew flar correct a more

We appreciate the many difficulties, both seen and unseen, that remain to be solved. As in the past we will rely heavily on the experience and advice of the great voluntary agencies and associations of professional workers, and on the assistance that is always so generously given by the United States Public Heal th Service and the Federal Security Agency and last to the officer with said of the said for each to be so them.

With this aid the success of the program should be assured. The foundation on which it has been built is strong and, we feel, well designed. The co-operative planning that is now going on, not only between the federal and provincial departments but between the provinces and the voluntary agencies, is encouraging evidence of the stimulation that has been provided to the whole structure of Canadian health services. The first end of the following the transfer the state of the state of

မှ သို့၏ နေတာ့ ရေတာ့ မြော်သူ့က ရောက်သို့ တြက္ခြားသည်။ နေတြကိုင်းမှ မေးမေးမေးမေးမေးမေးမေးမေးမှ နေတြမှာလို့ မေးမ မေးမေးမေးမေးမေးမေးမေးမှ သို့တဲ့ လည်းပိန်နော နေတော့ ရောက်လက္ကာ နဲ့ မေးမေးမေးမှာ သင့် သို့မှ မေးသေးမှ နေတာ့ မှုတ 

ម ដែល ក្រុម ប្រទេស ក្រុម និងសេខ ដែល ប្រទេស ប្រើប្រទេស ប្រែក ប្រែក និង សុង ស្រាស់ ពីប្រទេស សំខាន់ សុខ ដែល ប្រទេស ប្រែក ប្រែក សុខ ប្រសេស ប្រទេស ប្រទេស សុខ សុខ សុខ សុខ សុខ សុខ សុខ សុខ សុខ ទីក្រុម ពី មាន ជាប្រជាជន ជន មាន ប្រជាជន ជន ប្រជាជន ប្រជាជន ប្រជាជន ប្រជាជន បានប្រជាជន បានប្រជាជន បានប្រជាជន ប ការប្រជាជន បានប្រជាជន ទីការប្រជាជន មានប្រជាជន ប្រជាជន បានប្រជាជន បានប្រជាជន បានប្រជាជន បានប្រជាជន បានប្រជាជន ប ប្រជាជន បានប្រជាជន បានប្រជន បានប្រជាជន បានប្រជាជន បានប្រជាជន បានប្រជុំ បានប្រជាជន បានប្រជា

មាន អាចប្រាស់ ប្រែប្រាស់ ស្រុះ ស្រុំ ស្រុះ ស្រុំ ស្រុះ ស្រុំ ស្រុះ ស្រុំ ស្រុះ ស្រុំ ស្រុះ ស្រុំ ស្រុះ ស្រ្ស ស្រុ राजनी है। भार अस्ती अहेशका रहार एक हमानी

ತ್ರವರ್ಣ ಸರ್ವಾಧಕ್ಷನ್ ಮಾಗುತ್ತವರ ಕರ್ಮನ ಸಂಸ್ಥೆಗಳು ಅಗೆ ಅನ್ನಾವನ್ನು ಅಹತ ಹುನ್ನೆ 第4.17 (1995年7月 編集) このできた。 では、大田・中央の「中国の大学など」を表現します。
第7年 (1995年7月 1995年7月 20日 表生で生ません。 中央の大田・中央の大学など、東京の大学を含むした。中央の大学を含むしません。
第3年 (1997年7月 1997年7日 また) では、大田・東京、「「東京の大学を対象している」という。 またのは、「東京の大学会社」という。 またのは、「東京の大学会社」という。 またのは、「大学会社」という。 またのは、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」というない。」 またんから、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」という、「大学会社」というないり、「大学会社」というないり、「大学会社」という、「大学会社」という、「大学会社」というないり、「大学会社」というないり、「大学会社」というない、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」というないり、「大学会社」と

Large & Fried